



# ក្រុមការណ៍ឈានជាមួយនគរបាល Cambodia Public Debt Statistical Bulletin



លេខ ១៩ - Vol. 19



ទិន្នន័យត្រីមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៣ - Data as of End-Q2 2023  
ការពិនិត្យភ្នំពេញ, ខែសីហា ឆ្នាំ២០២៣ / Phnom Penh, August 2023

សាខាប្រចាំឆ្នាំ

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នបែស់កម្ពុជា នៅតែគ្រោះពាណិជ្ជកម្ម និងការរៀបចំក្រសួងការអារម្មណ គ្រប់គ្រងបាន ពេលវេលាដី នៅតែមាន «បីរាជាព» និង «ហានិកយកមិត្តទាហំ» ដើម្បី បើជាសេដ្ឋកិច្ចកម្ពុជា ទទួលនូវផែនប៉ះពាល់ពីការរើករាលជាលទ្ធផលនៃវិបត្តិដំដឹងឯកដី-១៩ និងពីកត្តាគារធ្វើដោយក្រសួងក្រសួងកម្ពុជា ការរក្សាទាន នូវបីរាជាពបំណុលសាធារណៈនេះ គឺអាស៊ីយដោយកម្ពុជាមានប្រព័ន្ធរបស់ខ្លួន ក្នុងបំណុលសាធារណៈមួយដើម្បីដែលមានជាអារទេះ ១) ក្របខ័ណ្ឌគិតិយុត្តិ, ២) គោលនយោបាយ, យុទ្ធសាស្ត្រ, និងនឹតិវិធីគ្រប់គ្រងប្រតិបត្តិការ គ្រប់ដ្ឋានយោបាយ, ៣) សមត្ថភាពស្ថាប់ និងជនជានមនុស្សគ្រប់គ្រាន់, និង ៤) ប្រព័ន្ធដែលត្រូវការនិទ្ទេសម្រាប់ គ្រប់គ្រងប្រតិបត្តិការ និងរក្សាទុកទិន្នន័យ ដើម្បីជាមូលដ្ឋាននៃការរើករាល និងតាមដានហានិកយកមិត្តបំណុល។

ជាក់ស្នើដែលបាននិងកំពុងអនុវត្តប្រកបដោយភាពមួងម៉ាត់ និងប្រយ័ត្នប្រយ័យដឹងខ្លស់នូវវិធានការដោយឱ្យសាស្ត្រនានា ដែលបានជាក់ចេញក្នុងយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩ - ២០២៣ ជាចិស្ស គោលការណ៍គីឡូ:ទាំង ៥ សំដើរនូវផ្ទើផ្តល់ប្រសិទ្ធភាពខ្លស់ ទាំងការគ្រប់គ្រងបំណុលសាធារណៈ និងទាំងការគ្រប់គ្រងការវិនិយោគសាធារណៈ រួមមាន៖

- ១) ខ្លឹមតណានក្នុងទំហំសម្របដែលស្ថានភាពបិក និងសេដ្ឋកិច្ចអាមេរិកច្បាស់;
  - ២) ខ្លឹមតណានដែលមានកម្រិតសម្រាង បូលក្នុងណ្ឌអនុគ្រោះខ្លស់;
  - ៣) ខ្លឹមម្រាប់តំបន់យកទិន្នន័យទ្រព្យដែលកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ប្រជុំលិតភាពដលិតកម្ម;
  - ៤) ប្រើប្រាស់តណាន ប្រកបដោយតម្លៃភាព, គណនេយ្យភាព, ប្រសិទ្ធពាព, និងសំគីសិទ្ធពាព ខ្លស់បំផុត; និង
  - ៥) ប្រើប្រាស់តណានសម្រាប់បិញ្ញាប្បទានគម្រោងនិយោគលើហេតុរចនាសម្ព័ន្តសាធារណៈ: ដែលត្រូវមានស្ថិតិថានិងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការនិយោគសាធារណៈ: ព្រមទាំងធ្វើយកបទនិងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលដើម្បី ពិសេស ធានាននូវបីភាពសេដ្ឋកិច្ច, សង្គម, ហិរញ្ញវត្ថុ, និងភាពជននិងការរំបែបលាកាសជាតុ។

ទន្លឹមនេះ, ក្នុងគោលបំណងបន្ទូលឱកកម្មសំត្ថាកាត និងគណនេយ្យការពន្លារគ្រប់គ្រងបំណុលសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់បំព្រឹត្តិប្រតិបត្តិស្ថិតិបំណុលសាធារណៈកម្ពុជាប្រចាំ៣ខែ និងចេះពុម្ពដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងស្ថាបន្ទាក់ពេញ, ស្ថានទួត, ក្រឹស់ស្ថានអប់រំ, ដែកូអភិវឌ្ឍ, និងអង្គការក្រោមរដ្ឋបាលនានា ដើម្បីប្រើប្រាស់តាមតម្លៃការដោកកស្វើដំឡើង ១៨ លើក រូបមករើយ គិតថាប់តាំងពីថ្ងៃទី២០១៦ ព្រមទាំងបានផ្តល់ផ្សាយនៅលើគេហទំនើសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាធារណជនអាចទាញយកបានតាមរយៈ: <http://mef.gov.kh/public-debt-bulletin.html> ឬ នៅលើគេហទំនើសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តោដាតិ និងគ្រប់គ្រងបំណុល តាមរយៈ: <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins> ឬ តាមរយៈ QR Code នៅលើកម្មបស្ថីរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់គ្រងបំណុល តាមរយៈ: <https://gdicdm.mef.gov.kh/en/cat/documents-and-publications/bulletins>

ព្រៃតិតិបត្រនេះ។

ដើម្បីផ្តល់ព័ត៌មាននិងទិន្នន័យជូនជល់សាធារណជនជាបច្ចុប្បន្នការតែងចាំប់ហេតុ និងមានបច្ចុប្បន្នភាពជាមុន, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្កើនភាពពីកញ្ចប់នៃការរៀបចំនិងផ្សព្វផ្សាយព្រឹកធម្មតាប្រតិបត្តិក បំណុលសាធារណៈកម្មជាតិ ពីប្រចាំឆ្នាំ មកប្រចាំឆ្នីមាសវិច្ឆ ដោយអនុគត់ចាំប់ពីព្រឹកធម្មតាប្រតិបត្តិកទី១៩ មក។

ព្រៀតិភប្តគ្រសីតិបំណុលសាធារណៈកម្ពុជា ប្រចាំព្រឹមាសនេះ ត្រូវបានរៀបចំឡើង ដាក់ការសារ គឺការសារ ខ្លួន និងការសារអង់គ្លេស ដោយអនុលោមតាមបរិការណើដាក់ស្ថិតិបំណុលបែស់កម្ពុជា និងខត្តមានុវត្ថុដាក់អនុរោគតិ ដែលមានវិសាលភាពគ្របដណ្តូប់តែលើទីន្ទន់យស្សីបំណុលបែស់ផ្ទៃប៉ុណ្ណោះ រូមមាន៖ ១) បំណុលសាធារណៈក្រោមប្រធែស, ២) បំណុលសាធារណៈក្នុងប្រធែស, និង ៣) ការផ្តល់តំណាងទានបែស់រដ្ឋ ហើយ មិនមានវិសាលភាពគ្របដណ្តូប់ឡើងបំណុលបែស់វិស៊យដែកជនទេ។ ព្រៀតិភប្តគ្រនេះ ត្រូវបានពេញដោ ២ ផ្នែក គឺ៖ ផ្នែកទី១ សេចក្តីសង្គប និងផ្នែកទី២ ពីតែមានទីន្ទន់យលម្អិត ហើយបែងចែកទីន្ទន់យដ្ឋាន ៥ ក្រុម គឺ៖ ១) សន្តិដិបំណុល, ២) ការចុះកិច្ចព្រមព្រៀងតំណាងទាន, ៣) ការចាប់ផ្តើមការសារ និងការប្រមូលពីតំណាងយិក ក្រោមក្របខ័ណ្ឌនៃការផ្តល់តំណាងទានបែស់រដ្ឋ) ព្រមទាំងចាត់បំណាត់ប្រកើទៅតាម ៩ តំណាងយិក/តំណាងយិក, រូបឃបណ្តុ, និងសំយោ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសង្គមយ៉ាងមុតមាំបា ស្ថាបន្ទាន់ជាអ្នកគិតគុណភាព ក៏ដូចជាត្រអង់ពាក់ពីនឹងដែទេទ្រូត និងយកពីមាន/ទិន្នន័យដែលមាននៅក្នុងព្រឹត្តិបត្រនេះ ទៅប្រើប្រាស់ ប្រើបាយ ប្រកបដោយ វិធានី: និងមានក្រមសិលជម្លឺស៊ី ដោយការបកប្រោះយុទ្ធសាស្ត្រ ដែលអាចនាំឱ្យសាធារណៈជន មានការកែនប្រឡងអំពីស្ថានភាពបំណុលសាធារណៈជាក់ស្វែងរកសំរាប់ក្នុងការណើមានចម្លល់ ប្រសិទ្ធភាព ពាក់ពីនឹងដែង។ សម្រាក់ទេសមការកែរបេក្ខជន តាមរយៈអ៊ីមែល ddm@mef.gov.kh។

ក្រសួង ពេទ្យ និង សាធារណៈ ន្វែរបោះ បញ្ហាស៊ីក ព.ស. ២៥៦៧  
រដ្ឋបានីកំពោះ ថ្មីពាណិជ្ជកម្ម នៃ ព្រះបាប់ចុះ ន្វែរបោះ ន្វែរបោះ

ଓଡ଼ିଆ ଲେଖକ ମହାନ୍ତିର

~~នគរបាល សាស្ត្រ និង ការអនុវត្តន៍ នៃការបង្កើត សិលាបិទ្យាគារ~~

សិល្បៈក្រុងទីតាំងនៃប្រព័ន្ធដែលមានចំណាំជាពេលវេលាទំនួរសាស្ត្រខ្លះ



~~អគ្គមន្ត្រីសភាពាយ នូវ ព័ត៌មាននៃត្រួតពិនិត្យ~~

# ក្រសួង

## Table of Contents

ទំព័រ / Page

### ផ្នែកទី១: សេចក្តីសង្គម / Part I: Executive Summary

ស្ថានភាពបំណុលសាធារណៈ ត្រីមដំណាប់គ្រឹះមាសទី២ ឆ្នាំ២០២៣ / .....	៩
Public Debt Situation as of End-Q2 2023.....	1

### ផ្នែកទី២: ព័ត៌មាន/ទិន្នន័យលម្អិត / Part II: Detailed Information/Data

#### ជំពូក ១: ព័ត៌មានទូទៅ / Chapter 1: General Information

ក- ពាក្យបំពួញ / A- Acronyms and Abbreviations.....	៧ / 7
ខ- វិសាលភាព / B- Coverage.....	៧ / 7
គ- ក្រុម និងចំណាត់ប្រភេទទិន្នន័យ / C- Grouping and Classification.....	៧ / 7
យ- ប្រភពទិន្នន័យ / D- Sources .....	៨ / 8
៥- ការបំប្លែងរូបិយប័ណ្ណ / E- Currency Conversion .....	៨ / 8
ច- គោលនយោបាយក្នុងការកែតម្រូវទិន្នន័យ / F- Revision Policy .....	៨ / 8
ឆ- ការប្រាក់ដ្ឋាយ / G- Frequency and Time Lag .....	៨ / 8
ជ- និយមន័យ / H- Definitions.....	៩ / 9

#### ជំពូក ២: តារាងស្ថិតិ / Chapter 2: Statistical Tables

តារាងទី១: អត្រាមួយប្រាក់ / Table 1: Exchange Rates .....	៩៣ / 13
តារាងទី២: សូចនាការរំលែក និងហានិកយោ / Table 2: Cost - Risk Indicators .....	៩៤ / 14

#### ២.១: បំណុលសាធារណៈក្រោមប្រទេស / 2.1: Public External Debt

តារាងទី៣: សន្ទិជិបំណុល / Table 3: Debt Stock .....	៩៥ / 15
តារាងទី៤: ការចុះកិច្ចប្រព័ន្ធផណ៌ន / Table 4: Loan Signed .....	៩៦ / 16
តារាងទី៥: ការដែកសាប់ប្រាក់ / Table 5: Disbursement.....	៩៧ / 17
តារាងទី៦: ការទូទាត់សេវាបំណុល / Table 6: Debt Service Payment .....	៩៨ / 18

#### ២.២: បំណុលសាធារណៈក្នុងប្រទេស / 2.2: Public Domestic Debt

តារាងទី៧: បំណុលសាធារណៈក្នុងប្រទេស / Public Domestic Debt .....	៩៩ / 19
--	---------

#### ២.៣: ការផ្តល់តណាទានបេសរដ្ឋ / 2.3: Government Lending

តារាងទី៨: ការផ្តល់តណាទានបេសរដ្ឋ / Table 8: Government Lending .....	២០ / 20
---	---------

#### ២.៤: ការព្យាករ / 2.4: Projections

តារាងទី៩: ព្យាករណ៍ការទូទាត់សេវាបំណុលក្រោមប្រទេសប្រចាំខែ តាមរូបិយប័ណ្ណ ក្នុងឆ្នាំ២០២៣ / .....	២១
Table 9: Projections of Monthly External Debt Service Payment by Currency in 2023 .....	21
តារាងទី១០: ព្យាករណ៍បំណុលសាធារណៈក្រោមប្រទេស / .....	២២
Table 10: Projections of Public External Debt .....	22

#### ជំពូក ៣: ក្រាប / Chapter 3: Graphs

ក្រាបទី១: ការវិភាគថីភាពបំណុល / Graph 1: Debt Sustainability Analysis (DSA) .....	២៣ / 23
ក្រាបទី២: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំឆ្នាំដោយផ្លូវការនឹងសន្ទិជិបំណុលគ្រឹះមាសទី២ ឆ្នាំ២០២៣/២៤	
Graph2: Redemption Profile based on Debt Stock as of End-Q2 2023 .....	24
ក្រាបទី៣: ព្យាករណ៍ការទូទាត់សេវាបំណុលប្រចាំខែសម្រាប់ឆ្នាំ២០២៣-២០៣៧ / .....	២៥
Graph3: Projections of Monthly Debt Service Payment for 2023-2037 .....	25

# ក្រសួង ពេទ្យភាសា

Part I

Executive Summary

## Cambodia's Public Debt Situation as of End-Q2 2023

## I. తెచ్చినిత్తమాటాలు:

## 1.1 හෙවිසිජ්ංඩාං

ເຜົາຍຕືກທຳໜຶດຸລມຍຄຖກ, ຕີ່ມີຜົນກັບຕີ່ມາສ  
ໃຈ້ ຫຼິ້ນ ໨້າ ໨ໍ້າ ໧ ກຸ່ມູ້ນ້າມານສໂຫຼືບໍດຸລສາຕາຮະ:ສຽງ  
ປັ້ນອົງ ៩០, ໜ້າ ພິບພາຍແມ່ຍົງກົງ ຖະເຈົາ: ແລ້ວເປົ້າ%  
ຕັ້ງກືນຂຶ້ນປະມາດ ៩០, ໜ້າ ພິບພາຍແມ່ຍົງກົງ ນັບໍດຸລ  
ສາຕາຮະ:ກຸ່ມູ້ປະເທົ່າ (ກຽບຂໍ້ມູນເຖິງກັດຕີປະມາດ ៥៥%)  
ທີ່ນີ້ກຽບຂໍ້ມູນທຸກຕີປະມາດ ៣៥%) ສີ່ 0, ៤៥% ຕັ້ງ  
ທີ່ນີ້ປະມາດ ៤៥, ៥១ ພິບພາຍແມ່ຍົງກົງ ນັບໍດຸລ  
ສາຕາຮະ:ກຸ່ມູ້ປະເທົ່າ ສາມາສກັດບໍດຸລສາຕາຮະ:  
ທຳນັ້ນ: ຮູ່ມານີ້: ៤៥% ດ້ວຍລູກາເມົງກົງ, ៥៥% ດ້ວຍ  
ເຮັດເຜົ້າ, ១៥% ດ້ວຍເຈີນ, ៩៥% ດ້ວຍເຈັນບັ້ນ, ១៥%  
ດ້ານີ້, ສີ່ ៥% ເຈົ້າ ດ້ວຍບົງຍົງກົງດ້ານີ້ທີ່ນີ້ບົງຍົງບໍດຸລ  
ເຊື່ອງໆ

## 1.2 ຂະຫຼວງ: ຂົມພາກ ພົມພາກ

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងតណាងសម្បទានចិត្ត ជាមួយផែគ្នា អភិវឌ្ឍន៍នាសរុបចំនួន ៣០៧,៦២ លានអូល្យារអាមេរិកសម្បល និង ៦២៤,៦៨ លានអេសអ៊ីវី ។ សរុបចាប់ពីត្រីមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងតណាងសម្បទានចិត្ត ជាមួយផែគ្នា អភិវឌ្ឍន៍នាសរុបចំនួន ៩៨៩,៤០ លានអូល្យារអាមេរិកសម្បលនិង ៥៨៩,៤១ លានអេសអ៊ីវី ស្ថើនិងប្រមាណ ៣៥% នៃពិភាក្សាដែលច្បាប់អនុញ្ញាត (១ ពាហ៍ លានអេសអ៊ីវី) ក្នុងទេរោះ ក្របខ័ណ្ឌទេរោះ មានប្រមាណ ៥៥% និងក្របខ័ណ្ឌបុរាណ មានប្រមាណ ៤៥% ។ បើធ្វើបន្ទិនយៈ ពេលដូចត្រូវការលពិន្ទោះ ការចុះកិច្ចព្រមព្រៀងតណាងសម្បទានចិត្តសរុបក្នុងពីត្រីមាសដូច្នេះនៅឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ ៥៥% ។

ជីវិ៍ម, តណាងនៅទីនេះ សូឡូសិីដាក់ណាងនានមាន  
កម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមួយប្រមាណ  
៤៥%។ គោលដៅនៃការចុះកិច្ចក្រឹមព្រៃងសណ្ឋាគីទាំង

## I. Public Debt

## 1.1 Debt Stock

As of end Q2 2023, including the old debt, the Royal Government of Cambodia (RGC) has a total public debt stock of **USD 10.72 billion** in which **99.57%** or **USD 10.67 billion** is public external debt (comprising of **64%** from Bilateral Development Partners - DPs and **36%** from Multilateral DPs) and **0.43%** or **USD 46.51 million** is public domestic debt. The composition of the public debt stock is comprised of **USD 46%**, **SDR 20%**, **CNY 12%**, **JPY 11%**, **EUR 7%**, and local and other currencies **5%**.

## 1.2 Loan Signed

In Q2 2023, the RGC has signed new concessional loans with DPs in the total amount of USD **307.62 million** equivalent to SDR **229.27 million**. From Q1 to Q2 2023, the RGC has signed new concessional loans with DPs in total amount of **USD 787.50 million**, equivalent to **SDR 586.91 million** accounting for **35%** of the ceiling permitted by Law (**SDR 1,700 million**) of which **51%** is signed with Bilateral DPs and **49%** is signed with Multilateral DPs. The loan signed from Q1 to Q2 2023 increased by approximately **24%** compared to the same period last year.

Overall, all the loans are highly concessional with an average grant element of around **45%**. The purpose of these new signed loan

នេះ គឺសម្រាប់បំពេញប្រវារកិរិយាល័យអាជីវកម្ម របស់រដ្ឋបាល សំងារមិចណ៍ដែកទ្រឡប់ដើរការណ៍ទៅកំណើន រយៈពេលនេះ និងបង្កើនដំលិតភាពសេដ្ឋកិច្ច ឬជំលិតភាព ដំលិតកម្ម។

### 1.3 គារបោះឆ្នោយនគរបាលទេសចរណ៍

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ នេះ រដ្ឋបាលបានបោះឆ្នោយលក់មូលប្រពេន្ធសុបច្ច័ន្ត ៩៦០ ម៉ឺនរៀល ត្រូវនឹងប្រាកាល ៤៨៧.០២ លានអូល្យរាជរាជក្រឹក ត្រូវនឹងប្រាកាល ១៥% នៃទំហំសុបច្ច័ន្តច្បាប់អនុញ្ញាត (៩៣០ ម៉ឺនរៀល) ដើម្បីធ្វើការបង្កើនដំលិតភាពសេដ្ឋកិច្ច។

ជាមួយ សុបច្ច័ន្តព្រឹមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ នេះ រដ្ឋបាលបានបោះឆ្នោយលក់មូលប្រពេន្ធសុបច្ច័ន្ត ១៦០ ម៉ឺនរៀល ត្រូវនឹងប្រាកាល ២៤០.៩ លានអូល្យរាជរាជក្រឹក ត្រូវនឹងប្រាកាល ១៥% នៃទំហំសុបច្ច័ន្តច្បាប់អនុញ្ញាត (៩៣០ ម៉ឺនរៀល) ដើម្បីធ្វើការបង្កើនដំលិតភាពសេដ្ឋកិច្ច។

### 1.4 គារចែកចាយថ្មី

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋបាលបានដកសាទ់ប្រាក់ពីសណ្ឋាគារសម្រាន ដែលបានចុះកិច្ចព្រម ក្រោមកម្មង់មក សុបច្ច័ន្ត ៩៤៧.០២ លានអូល្យរាជរាជក្រឹក សុបច្ច័ន្តព្រឹមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋបាលបានដកសាទ់ប្រាក់សុបច្ច័ន្ត ៩៣០,៨៨ លានអូល្យរាជរាជក្រឹក ក្នុងនោះ គ្របខ័ណ្ឌពុកជាន់ប្រាក់សុបច្ច័ន្ត ៩៨% ។ សាទ់ប្រាក់ទាំងនេះ ត្រូវបានប្រើបានដោយប្រាក់ដែលបានបង្កើនដំលិតភាពសម្រាប់ប្រាក់ទាំងនេះ ៣៤% និងប្រាក់ទាំងនេះ ៦៦% និងវិស់យោគិកបំពេលមុខដែលបានបង្កើនដំលិតភាព (មិនមែនហេដ្ឋារចនាសម្ព័ន្ធ) ៤៧% ។

ដោយឡើង បើផ្តើបនិងរយៈពេលដូចត្រូវកាលពី ឆ្នាំមិថុនា ការដកសាទ់ប្រាក់ដោយប្រាក់ដែលបានបង្កើនដំលិតភាព ៩៩% នៃឆ្នាំ២០២៣ នេះ មានកំណើនប្រាកាល ៩៩% ។

### 1.5 គារទូទាត់សេវាបំណុល

នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋបាលបានទូទាត់សេវាបំណុលសុបច្ច័ន្ត ៩៨,៦៨ លានអូល្យរាជរាជក្រឹក សុបច្ច័ន្តព្រឹមាសទី១ រហូតដល់ត្រីមាសទី២ ឆ្នាំ២០២៣ រដ្ឋបាលបានទូទាត់សេវាបំណុលសុបច្ច័ន្ត ២៤៧.៣៦ លានអូល្យរាជរាជក្រឹក ក្នុងនោះ គ្របខ័ណ្ឌមានចំនួនប្រាក់បំណុលសុបច្ច័ន្ត ២៤៧.០៨ លានអូល្យរាជរាជក្រឹកមានចំនួនប្រាក់បំណុលសុបច្ច័ន្ត ២៤៧.០៨ លានអូល្យរាជរាជក្រឹក និងក្នុងនោះ គ្របខ័ណ្ឌមានចំនួនប្រាក់ដែលបានបង្កើនដំលិតភាព ៩៣០.០៨ លានអូល្យរាជរាជក្រឹក និង

is to finance public investment projects in the priority sectors that support long-term sustainable economic growth and increase economic productivity/production.

### 1.3 Government Securities Issuance

In Q2 2023, the RGC has issued government securities in total amount of **KHR 20 billion**, equivalent to **USD 4.84 million**.

Overall, from Q1 to Q2 2023, the RGC has issued government securities in total amount of **KHR 120 billion**, equivalent to **USD 29.06 million** accounting for **15%** of the ceiling permitted by Law (**KHR 813 billion**) for financing supports to the public investments for economic growth and productivity.

### 1.4 Disbursement

In Q2 2023, the RGC has disbursed **USD 647.02 million** from the existing concessional loans. From Q1 to Q2 2023, the RGC has disbursed **USD 913.78 million** from existing concessional loans of which: **34%** is from Bilateral DPs and **66%** is from Multilateral DPs. **53%** of disbursed amount is used for infrastructure and **47%** for other priority sectors (non-infrastructure).

The actual disbursement from Q1 to Q2 2023 increased by approximately **11%** compared to the same period last year.

### 1.5 Debt Service Payment

In Q2 2023, the RGC has paid debt service in the amount of **USD 66.68 million**. From Q1 to Q2 2023, the RGC has paid debt service in the amount of **USD 247.36 million** as follows: 1) equivalent to **USD 247.08 million** is for public external debt which: principal **USD 190.08 million** and interest and other fees **USD 56.09 million** and 2) equivalent to **USD**

ការប្រាក់និងកម្មសេវា ៥៩,០៨ លានអូនាគាមអ៊ីរីក និង ២) ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេសមានចំនួនប្រមាណ ៦,៦៩ លានអូនាគាមអ៊ីរីក ក្នុងនោះទៅត្រាកំដើម ០ អូនាគាមអ៊ីរីក និងការប្រាក់ ៦,៦៩ លានអូនាគាមអ៊ីរីក។

ដោយឡើង, បើផ្តៃបន្ទិនរយៈពេលដូចត្រូវកាលពី ឆ្នាំមេ ការទូទាត់សេវាបំណុលសរុបក្នុងពីរត្រីមាសដីប្រចាំ២០២៣ នេះ មានកំណើនប្រមាណ ១៤%។

## 1.6 សុចរាប់ជនុបន្ទី៖

លទ្ធផលបច្ចុប្បន្ននៃការវិភាគថីរាយពំណុលរហូតដល់ជិះឈាមច្បាស់ឆ្នាំ២០២៣ បង្ហាញថា បើទោះបីជាលេដ្ឋីកិច្ចកម្មជាន់ទូលរងទូរដល់ប៉ះពាល់ពី ការរើករាលជាលេនិរបត្រិនិកក្នុងរឿង ១៤ និងកត្តាជានក្រោងក្រោងដែលមិនមែនការប្រាក់ប្រាក់ប៉ះពាល់ នៅក្នុងនោះ នៅពេលសិក្សាក្នុងការប្រាក់ប្រាក់ប៉ះពាល់ នៅពេលដោយរាល់សូចនាករបំណុលតួន្ទី៖ ទាំងអស់ សុទ្ធផែន្ទិកក្រោមអនុបាតគោល ក្នុងនោះ សូចនាករសំខាន់ជាងគេ គឺអនុបាតគោល នៅមួយបច្ចុប្បន្ន នៃបំណុលសាធារណៈក្រោប្រទេសដែល និសន មានត្រឹមកម្រិត ៦៤,៨៦% ដែលបានក្រោមកម្រិត ៦០%។

## II. គារប្រាក់សែនជាលេខេត្ត

### 2.1 សាខាប្រាក់ជនុបន្ទី

គិតត្រឹមជិះឈាមច្បាស់ឆ្នាំ២០២៣ សាខាប្រាក់បំណុលក្នុងក្របខ័ណ្ឌការដ្ឋានបំណុលសរុបចំនួន ៦,៦៩ លានអូនាគាមអ៊ីរីក ដែលសូន្យសិន៍ពេជ្របំណុលរបស់រដ្ឋបាល នៅពីរសំលាក់សាធារណៈ។

### 2.2 គារប្រាក់សែនជាលេខេត្ត

នៅក្នុងត្រឹមជិះឈាមច្បាស់ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលបានចុះកិច្ចក្រោមព្រៃំផ្តើលសែនជាលេខេត្ត ជាមួយសែនជាលេខេត្ត សុបចំនួន ៦៦០,០៨ លានអូនាគាមអ៊ីរីក សុបចំនួន ៦៦០,០៨ លានអូនាគាមអ៊ីរីក ដែលសូន្យសិន៍ពេជ្របំណុលសរុបចំនួន ៦៦០,០៨ លានអូនាគាមអ៊ីរីក។

ដោយឡើង, បើផ្តៃបន្ទិនរយៈពេលដូចត្រូវកាលពី

0.29 million for public domestic debt which: principal nil and interest USD 0.29 million.

The debt service payments from Q1 to Q2 2023 increased by approximately 16% compared to the same period last year.

## 1.6 Debt Indicators

The preliminary result of the Debt Sustainability Analysis (DSA) shows that despite being impacted by the widespread of Covid-19 and other external factors, Cambodia's public debt situation continues to remain "sustainable" and "low risk" of debt distress. All the key debt indicators in 2023 are well below the thresholds, of which the main debt indicator, the Present Value of Public and Publicly Guaranteed External Debt to GDP, is at 24.2% compared to the 40% threshold.

## II. Government Lending

### 2.1 Debt Stock

As of end Q2 2023, the debt stock of government lending accounts for USD 2.23 billion which is solely the loan to the public sector.

### 2.2 Direct Lending and On-lending

In Q2 2023, the RGC has signed new government lending and on-lending agreement with debtor in the total amount of USD 660.08 million. From Q1 to Q2 2023, the RGC has signed government lending and on-lending agreement with debtor in total of USD 660.08 million.

The on-lending agreement signed from Q1

ន្អោះទៅ ការចុះគិច្ចប្រមឈរក្នុងលំសណិតានចិត្តសុបក្តីពីរត្រីមាស ដីបូងនៃខែ ២០២៣ នេះ មានកំណើនប្រមាណ **៩៨០%**។

### 2.3 ការដែលចាប់ផ្តើម

នៅក្នុងព្រឹត្តិមាសទី២ ឆ្នាំ២០២៣ តំណាងិកបានដែក សាច់ប្រាក់យកទៅប្រើប្រាស់ជាក់ស្ថិសរុបចំនួន **៣៥,០៨** លានអាមេរិក សរុបចាប់ពីព្រឹត្តិមាសទី១ រហូតដល់ព្រឹត្តិមាសទី២ ឆ្នាំ២០២៣, ការដែកសាច់ប្រាក់ជាក់ស្ថិសរុបចំនួន **២៥,៧៦** លានអាមេរិក។

ដោយឡើង, បើធ្វើបន្ទីរយោះពេលដូចត្រូវកាលពីឆ្នាំទៅ ការដែកសាច់ប្រាក់ជាក់ស្ថិសរុបក្នីពីរត្រីមាសដីបូងនៃ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ **៤៩%**។

### 2.4 ការបញ្ចូនចំណុចសេវាចំណុច

នៅក្នុងព្រឹត្តិមាសទី២ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានប្រមូលចំណុចសេវាបំណុល សរុបចំនួន **៩៥,៩០** លានអាមេរិក សរុបចាប់ពីព្រឹត្តិមាសទី១ ឆ្នាំ២០២៣, រាជរដ្ឋាភិបាលបានប្រមូលចំណុចសេវាបំណុលចំនួន **៩០៥,៤០** លានអាមេរិក (ប្រាក់ដើមបានចំនួន **៧១,២១** លានអាមេរិក និងការប្រាក់និងកំណែប្រាក់) និងការប្រាក់និងកំណែប្រាក់ នៅឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ **៣៥,៩៦** លានអាមេរិក ពីតំណាងិកក្នុងវិស័យសាធារណៈ។

ដោយឡើង, បើធ្វើបន្ទីរយោះពេលដូចត្រូវកាលពីឆ្នាំទៅ ការប្រមូលចំណុចសេវាបំណុលជាក់ស្ថិសរុបក្នីពីរត្រីមាសដីបូងនៃ ឆ្នាំ២០២៣ នេះ មានកំណើនប្រមាណ **៣៨៥%**។

to Q2 2023 increased by approximately **660%** compared to the same period last year.

### 2.3 Disbursement

In Q2 2023, USD **38.08** million has been disbursed to debtors. From Q1 to Q2 2023, USD **75.12** million has been disbursed to debtors.

The actual disbursement from Q1 to Q2 2023 increased by approximately **41%** compared to the same period last year.

### 2.4 Debt Service Revenue Collection

In Q2 2023, the RGC has collected debt service in the amount of USD **95.10** million. From Q1 to Q2 2023, the RGC has collected debt services in the amount of USD **105.40** million (principal USD **71.21** million and interest includes other fees USD **34.19** million) from debtors in the public sectors.

The debt service collection in Q1 and Q2 2023 increased by approximately **378%** compared to the same period last year.

ស្ថានភាពចំណុះអាណាពល: ក្រឹមដីនាគត្តិទាលទី២ ឆ្នាំ២០២៣ / Public Debt Situation As of End-Q2 2023

ឯកតាំ លានដុល្លារអាមेरិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2022		2022	Q1-2023	Q2-2023	Q1 to Q2 2023		2023e
	2022	2023				2023	2023	
<b>I. ស្ថិតិថ្មីបំណុល / Debt Stock <sup>(1)</sup></b>	<b>9,743.22</b>	<b>9,988.58</b>	<b>10,302.37</b>	<b>10,718.20</b>	<b>10,718.20</b>	<b>11,241.95</b>		
- ក្រុងប្រជែង / External	9,743.22	9,971.06	10,259.92	10,671.69	10,671.69	11,198.31		
- ក្នុងប្រជែង / Domestic	-	17.51	42.45	46.51	46.51	43.64		
<b>II. ការចុះគិច្ចព្រមត្រូវសណ្ឋាគ / Loan Signed</b>	<b>635.59</b>	<b>2,137.83</b>	<b>488.31</b>	<b>307.62</b>	<b>787.50</b>	<b>2,052.90</b>		
<b>III. ការចុះផ្ទាយលក់មួលហ្សាក្រុង / Government Securities Issuance</b>	-	17.51	24.67	4.84	29.06	43.58		
<b>IV. ការអេកសាទ់ប្រាក់ / Disbursement</b>	<b>825.35</b>	<b>1,345.00</b>	<b>266.76</b>	<b>647.02</b>	<b>913.78</b>	<b>1,606.14</b>		
<b>V. ការទទួលសេវាបំណុល / Debt Service Payment</b>	<b>213.51</b>	<b>464.22</b>	<b>180.69</b>	<b>66.68</b>	<b>247.36</b>	<b>510.14</b>		
<b>1. ក្រុងប្រជែង / External <sup>(2)</sup></b>	<b>213.51</b>	<b>464.22</b>	<b>180.58</b>	<b>66.50</b>	<b>247.08</b>	<b>490.96</b>		
- ប្រាក់ដើម / Principal	162.35	355.41	139.95	51.03	190.99	378.89		
- ការប្រាក់ និងក្រោមផ្សេងៗ / Interest and Other Fees	51.16	108.82	40.63	15.46	56.09	112.07		
<b>2. ក្នុងប្រជែង / Domestic</b>	-	-	0.10	0.18	0.29	19.18		
- ប្រាក់ដើម / Principal	-	-	-	-	-	17.46		
- ការប្រាក់ / Interest	-	-	0.10	0.18	0.29	1.72		
<b>VI. ស្ថានភាព / Indicator</b>								
<b>1. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុប / PV of Total Public Debt</b>								
- ផ្សេងៗប្រើប្រាស់ជំនាញ / to GDP	55	24.4				24.6		
<b>2. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រុងប្រជែង / PV of Public and Publicly Guaranteed External Debt</b>								
- ផ្សេងៗប្រើប្រាស់ជំនាញ / to GDP	40	24.4				24.2		
- ផ្សេងៗប្រើប្រាស់ការទំនេញ / to Exports	180	29.4				27.1		
<b>3. សេវាបំណុលសាធារណៈក្រុងប្រជែង / Public and Publicly Guaranteed External Debt Service</b>								
- ផ្សេងៗប្រើប្រាស់ការទំនេញ / to Exports	15	1.9				1.7		
- ផ្សេងៗប្រើប្រាស់ចំណុះអាណាពល / to Revenue	18	7.1				7.1		

កំណត់សម្គាល់ / Technical Notes:


(1)- គិតបច្ចាល់ថាំងស្ថិតិថ្មីបំណុលមានកំណត់សម្រាប់រាយក្រឹង និងកំណត់សម្រាប់រាយក្រឹង / Including old debts (rescheduled and under negotiation).

(2)- គិតបច្ចាល់ថាំងការទទួលសេវាបំណុលនៃបំណុលមានកំណត់សម្រាប់រាយក្រឹង / Including rescheduled old debts.

ବ୍ୟାଜକାରୀ ବ୍ୟାଙ୍ଗନ ଅଧିକାରୀଙ୍କ ପରିବହନ କମିଶନ୍ / Public Debt Situation as of End-Q2 2023


၁. နေပါဒီဖံဃာနိုဒ်နာယာနားနား၊ မြန်မာနိုဒ်ပေါ်မြန်မာနှင့် မြန်မာနှင့်

## 1. Public Debt Stock as of End-Q2 2023




၆။ နေခါးပို့ဆုံးမှုတေသနအားလုံး၊ ရွှေဖူးမြို့ယောက်၊ ရွှေဖူးမြို့ယောက်၊ နှင့် ပြည်တော်မြို့၊ နှင့် ပြည်တော်မြို့၊

## 2. Public Debt Stock by Currency as of End-Q2 2023



### ၃. မှုခိုင်းပံ့ဆောင်ရွက်သူများ၏ / 3. Public Debt Stock

USD mil.



៤. ក្រសួងសាធារណការប្រជាជាសន តិច្ឆិថេទានដីទ ដល់ខិល ន្ទោះលោក,

#### 4. Loan Signed in Q1-Q2-2023



35%


5. Government Securities Issuance in Q1-Q2-2023

**Multilateral**




៩. ក្រសួងពេទ្យ និង ក្រសួងសាធារណការ /

## 6. Disbursement in Q1-Q2-2023



សរុប / Total = USD 913.78 mil.

## ଜ୍ଞାନଶାସନରେ କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା କିମ୍ବା



ទំនាក់ទំនង  
ព័ត៌មាន/ឯកសារយោបល់

Part II

Detailed Information/Data

# ចំណាំទី ១

## ព័ត៌មានជ្រើន

Chapter 1

General Information

## ຂ- ໂກສະເໜີຫຼາ / A- Acronyms and Abbreviations

ADB	Asian Development Bank	ជនាគារកិច្ចកម្មអាសី
AIF	Asian Infrastructure Fund	មូលនិធិហេដ្ឋាបនាសម្បន្តអាសី
AIIB	Asian Infrastructure Investment Bank	ជនាគារនិយោគហេដ្ឋាបនាសម្បន្តអាសី
CNY	Chinese Yuan Renminbi	យែនចិន
EUR	Euro	អូរូ
EIB	European Investment Bank	ជនាគារនិយោគអូរូប
GCF	Green Climate Fund	មូលនិធិអាកាសធាតុបែតង
GDP	Gross Domestic Product	ផែសស - ផលិតផលភូងស្រួកសរុប
IFAD	International Fund for Agricultural Development	មូលនិធិអន្តោជាតិសម្រាប់អភិវឌ្ឍនកសិកម្ព
JPY	Japanese Yen	យេនជ័ំន
KHR	Khmer Riel	រៀលខ្មែរ
KRW	Korean Won	វេងកូរី
NDF	Nordic Development Fund	មូលនិធិអភិវឌ្ឍនណានីក
OFID	OPEC Fund for International Development	មូលនិធិអូបិចសម្រាប់ការអភិវឌ្ឍអន្តោជាតិ
SCF	Strategic Climate Fund	មូលនិធិអាកាសធាតុយុទ្ធសាស្ត្រ
SDR	Special Drawing Rights	អេសដែមិ
THB	Thai Baht	បាត់ប៊ែ
USD	United States Dollar	ដុល្លារអាមេរិក
WB	World Bank	ជនាគារពិភពលោក

୨- କିଷ୍ଣବଜାର

ព្រៃតិប្រគលស្តីពីបំណុលសាធារណៈនេះ មានវិសាលភាព  
គ្របដណ្តូប់តែលើទិន្នន័យស្តីពីបំណុលរបស់រដ្ឋប៉ូណ្ឌោះ  
រួមមាន៖ ១) បំណុលសាធារណៈក្រោមប្រធែស, ២) បំណុល  
សាធារណៈភូជប្រធែស, និង ៣) ការផ្តល់តំណាងរបស់  
រដ្ឋ។ ព្រៃតិប្រគល់ មិនមានវិសាលភាពគ្របដណ្តូប់លើ  
បំណុលរបស់វិស័យជាកជនទេ។

## ស- ក្រុម និលជំនាញសំប្តេជាបិន្ទោះ

ទិន្នន័យក្នុងព្រឹត្តិបត្រនេះ ត្រូវបានបែងចែកជា ៥ ក្រុម  
គីឡូ ១) សន្លិដិបំណុល, ២) ការចុះកិច្ចព្រមព្យាឃ  
តិណទាន, ៣) ការបានដោយលក់មួលបត្រដួង ៤) ការ  
ដកសាប់ប្រាក់, និង ៥) សេវាបំណុល (ការទូទាត់ និង  
ការបែមូល)។ ទិន្នន័យទាំងនេះ ជាតិតម្លៃកើក។

បំនុលបើនេះ ទិន្នន័យត្រូវបានចាត់ចំណាត់ប្រកែទៅតាម ១) តណាទាយក/តណាយិក, ២) រូបឃបណ្ឌ, និង ៣) វិស័យ។

### B. Coverage

This public debt statistical bulletin covers only public debt data on: 1) Public External Debt, 2) Public Domestic Debt, and 3) Government Lending. This bulletin does not cover data on private debt.

## C. Grouping and Classification

Data in this bulletin are grouped in 5 categories:

1) Debt Stock, 2) Loan Signed, 3) Government Securities Issuance 4) Disbursement, and 5) Debt Service (Payment and Collection), expressed in Face Value.

Furthermore, the data are classified by:

- 1) Creditor/Debtor, 2) Currency, and 3) Sector.

## ៤- ប្រចាំឆ្នាំ

ទិន្នន័យ សម្រាប់ប្រើប្រាស់មូលដ្ឋានក្នុងការរៀបចំ  
ព្រឹត្តិប្រទេស:មានប្រកាសដូចខាងក្រោម៖

- ទិន្នន័យបំណុល៖ អគ្គនាយកដ្ឋានសហប្រជីបត្តិការ  
អន្តោជាតិនិងគ្រប់គ្រងបំណុល នៃក្រសួងសេដ្ឋកិច្ច  
និងហិរញ្ញវត្ថុ។
- ទិន្នន័យម៉ាក្រុសដ្ឋកិច្ច៖ អគ្គនាយកដ្ឋានគោល-  
នយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
- ទិន្នន័យអត្រាប្រាក់ ដនាគារដាក់នៃកម្មដារ។

## ៥- គារបំផុតប្រើប្រាស់

ការបំផុតប្រើប្រាស់ ត្រូវបានអនុវត្តតាមដឹកសាស្ត្រដែ-  
បទដ្ឋានបច្ចេកទេសអន្តោជាតិ ដូចខាងក្រោម៖

- សន្លឹជិបំណុល៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុងក្រោម។
- ការចុះកិច្ចព្រមព្រៀងតំណែន៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅ  
ថ្ងៃចុះកិច្ច។
- ការបានដោយលក់មូលប្រាក់ដ្ឋុករករាយ៖ គិតតាមអត្រាប្រាក់  
ដ្ឋុករករាយនៅថ្ងៃចុះកិច្ចព្រមទាំងនឹងការបានដោយលក់មូលប្រាក់ដ្ឋុករករាយ។
- ការដែកសាប់ប្រាក់៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុះកសាប់ប្រាក់ដែកសាប់ដ្ឋុករករាយ។
- សេវាបំណុល៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ទូទាត់/ប្រមូលបំណុល សេវាបំណុលដែកសាប់ដ្ឋុករករាយ។
- ការព្យាករ៖ គិតតាមអត្រាប្រាក់ដ្ឋុករករាយនៅថ្ងៃ  
ចុះកិច្ចព្រមទាំងនឹងការបានដោយលក់មូលប្រាក់ដ្ឋុករករាយ។

## ៦- គោលនយោបាយអត្រាប្រាក់ដ្ឋុករករាយ

តូលេខមួយបំន្នននៅក្នុងព្រឹត្តិប្រទេស: ត្រូវបានកែ  
តម្លៃពីតូលេខដែលបានរាយការណ៍កន្លែងមក ដោយ  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកំអបនឹងត្រូវកែ  
តម្លៃនៅក្នុងការបានដោយលក់ក្រាយដងដែរ។ តូលេខ  
ទាំងឡាយណាដែលមានក្នុសបន្ទាត់ពីក្រោម បញ្ជាក់ថា  
ជាតូលេខដែលបានកែតម្លៃ។

## ៧- គោលនយោបាយ

ការបានដោយព្រឹត្តិប្រទេស: ធ្វើឡើងរាយការណ៍កន្លែងមក  
ក្នុងរយៈពេលមិនលើសពី ២ ខែ បន្ទាប់ពីដំណរចំក្រើមស  
នឹមួយ។

## D. Sources

The sources of data used for preparing this bulletin are as below:

- Debt data: General Department of International Cooperation and Debt Management, Ministry of Economy and Finance.
- Macro-economic data: General Department of Policy, Ministry of Economy and Finance.
- Exchange rates data: National Bank of Cambodia.

## E. Currency Conversion

The international best practice approach has been applied for the currency conversion as follows:

- Debt Stock: converted by the official exchange rates at end-period.
- Loan signed: converted by the official exchange rates at end of each quarter.
- Government Securities Issuance: converted by the official exchange rates at end of each quarter.
- Disbursement: converted by the official exchange rates on actual disbursement date.
- Debt Service: converted by the official exchange rates on actual debt service payment/revenue collection date.
- Projections: converted by the official exchange rates at end of each quarter.

## F. Revision Policy

Some figures in this bulletin have been revised from the figures previously reported by the Ministry of Economy and Finance and might also be revised in the next edition. The figures with underline are the revised figures.

## G. Frequency and Time Lag

The bulletin will be published on a quarterly basis within time lag of 2 months.

ପ୍ରକାଶକ - ଏଣ୍ଟରେଜିଷ୍ଟ୍ରେସନ୍

និយមន៍យោនក្បសព្វគឺនឹង ដែលបារីប្រាស់គួង  
ព្រឹកិច្ចក្រោន៖ មានដូចខាងក្រោម៖

- បំណុលសាធារណៈក្រោប្រទេស៖ សំដើរិល  
បំណុលក្រោប្រទេសរបស់វា ដែលកើតឡើងស្របតាម  
ច្បាប់អនុញ្ញាត ដោយគិតបញ្ហាលបំណុលដែលមានការ  
ធានាតីឡើង។ គួងបរិការណាកម្មជាបច្ចុប្បន្ន បំណុលនេះ  
មានគំតារខ្លួនឱ្យលាកទានសម្បទាន ពីផែគុអភិវឌ្ឍន៍ការតិច  
និងពហុការតិចក្រោប្រទេសបុរឣណានេះ។ ទោះជាយ៉ាងនេះវីតិ  
ថ្វីថ្មីមុខ បំណុលនេះ អាចនឹងរួមបញ្ហាលដឹងដែនឡើ  
ឧបករណ៍បំណុលដូចនេះទៀត ដូចជា សញ្ញាប័ណ្ណដូច  
អធិបតេយ្យជាដីម គួងការណ៍ការដែរដូចកិច្ចាលសម្រចធ្វើ  
ការពាន់ផ្សាយ។

- បំណុលសាធារណៈគួងប្រទេស សំដើរដល់  
បំណុលគួងប្រទេសបែកផ្លូវ ដែលកែតទៅដឹងស្របតាម  
ច្បាប់អនុញ្ញាត ដោយគិតបញ្ហាលនូវបំណុលដែលមានការ  
ជានាតីផ្លូវ

- ការផ្តល់តំណាងបស់រដ្ឋមន្ត្រី សំដែងជាប្រធានការខ្សោយប្រាក់ខ្លួន  
ដល់គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ,  
ក្រុមហ៊ុនចម្លោះដែលរដ្ឋមន្ត្រីនាក់កម្មសាធារណៈជាប៉ែន្ទន  
ការតិច, និងគ្រឹះស្ថានជនភាគីនឹងហិរញ្ញវត្ថុ ក្នុងគោលដៅ  
ដំឡើកចូលអកិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការផ្តល់តំណាងបស់  
រដ្ឋមន្ត្រី ២១ថ្ងៃ និងការផ្តល់តំណាងបន្ទាល់  
ដោយប្រើប្រាយការដ្ឋាន និងការផ្តល់តំណាងបន្ទាល់ដោយប្រើ  
ហិរញ្ញប្បទាន ដែលដឹងទីតាំង។

- ការងកសាទ់ប្រាក់ សំដើលលេសាទ់ប្រាក់ដែលតណាយការងារអនុញ្ញាតខ្សោយការងារ ដូចមកក្រឹមប្រាក់ប្រាក់សង្គម គ្នាបានរាយការក្នុងការងារ និងការងារក្នុងក្រឹមប្រាក់ប្រាក់សង្គម។

- សេវាបណ្តុលេខេត្តបានកំណើម, ការប្រាក់, និងកិច្ចពាក់ព័ន្ធដើម្បី

## H. Definitions

Terminologies used in this bulletin are defined as follows:

- **Public External Debt:** refers to the external debt of the central government incurred under the applicable laws including publicly guaranteed debt. In Cambodia's current context, the public external debt comprises only concessional loans from bilateral and multilateral external development partners. However, this debt, in the future, would also include other instruments such as sovereign bonds in case of issuance decided by the RGC.

- **Public Domestic Debt:** refers to the internal debt of the central government incurred under the applicable laws including publicly guaranteed debt.

- **Government Lending:** refers to the credits provided by the government to state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions for the purpose of supporting socio-economic development. Government Lending is categorized into 2 forms which are: Direct lending that provides credit using government budget and On-lending that provides credit using financing from government's borrowing.

- **Disbursement:** refers to proceeds or cash a creditor agreed with a debtor on the withdrawal for actual expenses in implementing a project/program.

- **Debt Service:** refers to principal, interest, and other fees.

- ສັນນິຜົມບໍດຸລະ: ສໍາເພີແລ້ວທີ່ກຳບໍດຸລັດຜັກກໍສູງແລ້ວ  
ໃໝ່ລົດັບພາຍືກມືນຫາຮ່ວມຕໍ່ຜູ້ອາຄົ່າກໍ່ໄດ້ລົດັບພາຍກໍາ ຜັດຊາເຫຼົ່າ  
ສັນນິຜົມບໍດຸລະ ເສັງລື້ອງການແຕະຜູ້ພະລັກກໍ່ມູນບໍດຸຜູ້ ບຸກ  
ນື້ອັກເຮັດກສາບໍ່ເຕົກກໍ່ສູບ ດັກຂຶ້ງ: ອາບເບື້ອງຮາບໍ່ເຕົກກໍ່  
ເຫຼົ່າລົດັບພາຍກ ຮີ້ອກກາຣູ້ອາຄົ່າເຕົກກໍ່ເພື່ອສູບໆ ຜັກແດນ  
ຕີເສັສ ສັງເປົ້າກໍ່ມູນຜັກ ສັນນິຜົມບໍດຸລັດສາມາດ: ແກ່  
ປະໂຫຼສ ເສັງລື້ອງ: ອາຮັດກສາບໍ່ເຕົກກໍ່ສູບ ດັກຂຶ້ງ ອາ  
ບເຜົ້ອຮາບໍ່ເຕົກກໍ່ເຫຼົ່າໃໝ່ຄູ້ອກກິໄລ້ງວິຕູ, ອາຮ່ວມຕໍ່ເຕົກກໍ່  
ເພື່ອສູບ, ຮີ້ອກບໍດຸລັດໃໝ່ລາຕຸລູບເນັດຍ້ອື່ອຄູ້ອກກິໄລ້ງ  
ບຸກນື້ອັກ ບໍດຸລັດຍາຕົກ ໃໝ່ລາຕຸລູບຕ່າເນັດຍ້ອື່ອສູງຢູ່  
ເກີຍກຳຖຸຜົນຜັກ ຮີ້ອກບໍດຸລັດຍາຕົກໃໝ່ລົດັບພາຍກໍາ

- បំណុលមន្តរកកេស សំដើរដល់បំណុលដែលបន្ទូលចុះ  
ដោយខ្សោយកិតាលជីវានម៉ោងទុន។ គួរពិភាកេវកម្មផ្តាច់បំណុល  
មន្តរក គឺជាបំណុលដែលបានកើតឡើងមុនឆ្នាំ១៩៣៣។  
ភាគចូលប្រើប្រាស់នៃបំណុលទាំងនេះ ត្រូវបានចារចារដោយ  
ជាមួយដែលគ្រប់រាយ គួរពនេះ មួយចំនួនត្រូវបាន  
ទូទាត់សង្គមបានជាស្ថាព និងមួយចំនួនកំពុងត្រូវបាន  
ទូទាត់តាមកម្មវិធីសង្គមគួរពិច្ចព្រមរហូង។ ដោយទេរក  
ចំពោះបំណុលមន្តរកដែលនៅសេសសល់ បច្ចុប្បន្នរាជដ-  
អ្នកិតាលបាននិងកំពុងខិតខំបន្ទាន់ដោយជាមួយដែលគួរ  
ចូលបានដូចខាងក្រោម។

- តិណទាយក៍ សំដើលិលអ្នកផ្តល់តិណទាន។ គួរបារកបដច្បាប់បង្ហបេស់កម្ពុជា តិណទាយកអាចជា ដែក្នូងកិវិវឌ្ឍនភាគតិណទាយកិវិវឌ្ឍនភាគ ដែលផ្តល់តិណទានឱ្យធ្វើឱ្យប្រើប្រាស់ការងារដោយបាន គួរការណើដោយក្នុងការងារដោយបាន

- តណាយិក៖ សំដើលអ្នកទទួលបានតណាទាន  
ក្នុងបរិការណ៍បច្ចុប្បន្នរបស់កម្មដា តណាយិក អាចជាករដផ្តាកិតាល ក្នុងក្របខ័ណ្ឌនៃការខ្សោតកំពើគេ បុអាចជាគ្រឹះស្ថានសាធារណៈដើម្បី, សហគ្រាសសាធារណៈ, ក្រុមហ៊ុនចម្លៃដើម្បីមានភាពកម្មសាធារណៈជាប័ណ្ណនភាគតិច, និងគ្រឹះស្ថានជនាគារឱងហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌនៃការធ្វើតណាទានបស់ដូ។

- **Debt Stock:** refers to actual amount of unpaid debt that the debtor has to pay to the creditor. Commonly, debt stock equals to the sum of total issuance and total disbursements minus: refund to creditors and total repaid principal. Uniquely, the public external debt stock for Cambodia equals: total disbursement minus refund to creditors, total repaid principal, and cancelled debt by creditors plus rescheduled and under negotiated old debt.

- **Old Debt:** refers to legacy debt inherited from the previous governments. In Cambodia's context, old debt refers to ones incurred before 1993. Most old debt have been already resolved with partners; some of them were fully paid back while some others have been being repaid based on the rescheduling agreements. Concerning the remaining old debt, the RGC has been making the effort to find clear-cut resolutions with partners.

- **Creditor:** refers to entity that provide loans. In Cambodia's context, creditor can be Bilateral and Multilateral Developing Partners who provide loan to the government, or can be the government in case of government lending or securities holders/bond holders.

- **Debtor:** refers to entity that obtain loans. In Cambodia's context, debtors can be the government under the external borrowing, or state-owned enterprises, public institutions, state minority-owned companies, and banking and financial institutions in case of the government lending.

**- តម្លៃបច្ចុប្បន្ននៃបំណុល៖** សំដើរឯកតម្លៃអប្បហារ (កម្មដាប្រើប្រាស់អភពអប្បហាយម ៥ ភាគរយ តាមបទផ្តានបច្ចកទេសរបស់ IMF)។ តាមបទផ្តានបច្ចកទេសអន្តោជាតិ គួងការគណនាអនុញ្ញាតបំណុល សម្រាប់ក្រុមប្រែទេសដែលនៅទូទៅបានគណនាសម្បទាន គេមិនប្រើតម្លៃបច្ចាក់វិនិយោគបំណុលទេ គឺគេប្រើតម្លៃបច្ចុប្បន្ននៃបំណុល។ ចំពោះកម្មដាក់ដូចតាំងដែរ គីត្រូវប្រើតម្លៃបច្ចុប្បន្ននៃបំណុល ព្រោះថា គណនាដែលរដ្ឋីទីក្រុងប្រទេសទាំងអស់ សុទ្ធសឹងជាតិគណនាដែលមានកម្រិតសម្បទាន បូលក្នុងណុះអនុគ្រោះខ្ពស់។

**- ធាតុអំណោយ៖** សំដើរឯកតម្លៃបច្ចុប្បន្ន (១) ដែលដីកនៅតម្លៃបច្ចាក់បែស់គណនាន និងតម្លៃបច្ចុប្បន្ននៃការទូទាត់សេវាបំណុល (និង ២) តម្លៃបច្ចាក់បែស់គណនាន។ ធាតុអំណោយ ត្រូវបានប្រើប្រាស់ជាមូលដ្ឋានក្នុងការការសែងកម្រិតសម្បទាននៃគណនាន។

**- គណនាសម្បទាន៖** សំដើរឯកតម្លៃគណនាដែលមានលក្ខុខណ្ឌអនុគ្រោះខ្ពស់ជាងលក្ខុខណ្ឌទីផ្សារ បូលក្នុងណុះគណនាពាណិជ្ជកម្ម ដោយមានធាតុអំណោយចាប់ពី ៣៥ ភាគរយទៀត់។

**- ភីបចាតីសេស៖** សំដើរឯកតម្លៃគណនាយក ដែលបង្កើតឡើងក្នុងគោលបំណងផ្តល់ការអនុគ្រោះបំណុលដីលេតុណាយក ដែលពីមានលទ្ធភាពក្នុងការទូទាត់សងបំណុល។ បច្ចុប្បន្ន ភីបចាតីសេស មានសមាជិកអបិវឌ្ឍយ៉ាចំនួន ២២ ប្រទេស រួមទាំង អូស្សាលី, អូទ្ទីស, បិច-ហ្មីក, ប្រេសីល, កាណាគាតី, ដាក់ីម៉ាក, ហ្មាំងឡូង, បាកំង, អាលីម៉ែង, ឡៀវឡូង, អីស្រាគេល, អីតាលី, ដីបីន, សាធារណៈរដ្ឋកិច្ច, ហុងដោង, ន័រីស, សហព័ន្ធសុសី, អេស្សីញ, សុយអតិ, សីស, ចក្ខុវិកអង់គ្លេស, និងសហរដ្ឋអាមេរិក។

**- គណប្រតិទាន៖** សំដើរឯកតម្លៃបច្ចុប្បន្ននៃបំណុលទៀត់ ដោយគិតចាប់ពីពេលដែលកិច្ចប្រមាណព្រៃងគណនាន ចូលដាចរោង ហើយដីលេតុណាយក ដែលគណនានសងអស់។ គណប្រតិទានស្រីនឹងរយៈពេលអនុគ្រោះបូកនឹងរយៈពេលសងដើម។

**- Present Value (PV) of Debt:** refers to the discounted debt stock (Cambodia uses IMF's unified discount rate at 5 percent). According to international best practices, for countries which are still eligible for concessional loans, debt ratios are calculated by using the PV of debt instead of the Face Value. This approach is also applied in Cambodia since all external loans are highly concessional.

**- Grant Element:** refers to the proportion between 1) the difference between the Face Value of the loan and the PV of future debt service payments, and 2) the Face Value of the loan. Grant Element is used to measure the concessionality of a loan.

**- Concessional Loan:** refers to loan that has more favorable terms than market/commercial loan, and has grant element of 35 percent or more.

**- Paris Club:** is a group of creditor countries aiming at addressing debt issues for debtor countries experiencing debt repayment difficulties. At present, the Paris Club is comprised of 22 permanent country members including: Australia, Austria, Belgium, Brazil, Canada, Denmark, Finland, France, Germany, Ireland, Israel, Italy, Japan, Republic of Korea, Netherlands, Norway, Russian Federation, Spain, Sweden, Switzerland, UK, and USA.

**- Maturity:** refers to the period from the date of signature of the loan to the last payment of the principal. Maturity is the sum of grace period and repayment period.

**- រយៈពេលអនុវត្តក្រោម:** សំដើរដល់រយៈពេលចាន្តោះពីពេលដែលកិច្ចប្រមុជាបាន ហើយត្រូវបានគ្រប់គ្រងស្ថិតិភាពនៃប្រាក់ដែលបានចូលជាចម្លោះ ហើយត្រូវបានគ្រប់គ្រងស្ថិតិភាពនៃប្រាក់ដែលបានចូលជាចម្លោះ ហើយត្រូវបានគ្រប់គ្រងស្ថិតិភាពនៃប្រាក់ដែលបានចូលជាចម្លោះ និងក្រោមផ្សេងៗប៉ុណ្ណោះ ដែលត្រូវទូទាត់។

**- រយៈពេលមធ្យមដល់តណប្រតិទាន:** សំដើរដល់រយៈពេលមធ្យមនៃការទូទាត់ប្រាក់ដែម គឺតើរយៈពេលដែលបានគ្រប់គ្រងតណប្រតិទាន។

**- Grace Period:** refers to the period from the loan effective date to the first repayment of principal and only interest and other fees is charged during this period.

**- Average Time to Maturity (ATM):** refers to the weighted average time of principal repayments in the portfolio, starting from a specific period to the maturity.

# ចំណែក ២

## តាមលស្តិតិ

Chapter 2

Statistical Tables

ពាក្យដី១ / Table 1:

**ការតែងតាំងសម្រាប់ប្រាក់ / Exchange Rates**  
**ផ្សេបនីងអគ្គនភាពអាមេរិក / Other Currencies vs. USD**

របីយប់ណាម / Currency	30/06/2022	31/12/2022	31/03/2023	30/06/2023
KHR	4,070	4,117	4,054	4,130
CNY	6.666667	6.980976	6.842194	7.207679
EUR	0.952827	0.959682	0.914918	0.911599
JPY	135.983963	137.042495	131.730301	143.577264
KRW	1,294.117647	1,397.099237	1,293.141946	1,309.033281
SDR	0.746515	0.747662	0.739579	0.745286
THB	34.935622	34.451883	34.067227	35.450644

ពាក្យដី 2 / Table 2:

## ស្តូចតាមអង្គភ័យ / Cost - Risk Indicators

ស្រួលករ / Indicator	Q1 to Q2		Q1 2023	Q2 2023	Q1 to Q2 2023
	2022	2022			
<b>អត្រាប្រាក់មធ្យម /</b>					
Weighted Average Interest Rate		1.18%	<u>1.06%</u>	0.20%	0.76%
<b>ព័ណប្រពិទធមធ្យម (ឆ្នាំ) /</b>					
Weighted Average Maturity (Year)		22.55	<u>26.92</u>	16.09	29.58
<b>រយៈពេលអនុប្រាជៈមធ្យម (ឆ្នាំ) /</b>					
Weighted Average Grace Period (Year)		6.71	<u>8.43</u>	6.33	8.92
<b>ជាតុអំណោយមធ្យម /</b>					
Weighted Average Grant Element		39.24%	<u>45.30%</u>	38.16%	50.28%
<b>បំណុលដែលត្រូវទាត់នៅឆ្នាំបន្ទាប់ /</b>					
Debt Maturing in 1 Year		4%	4%	4%	4%
<b>រយៈពេលមធ្យមដល់ព័ណប្រពិទធន (ឆ្នាំ) /</b>					
Average Time to Maturity - "ATM" (Year)		<u>10.64</u>	10.16	<u>10.46</u>	10.66
<b>រយៈពេលមធ្យមនៃការប្រគល់ប្រគល់អត្រាប្រាក់ (ឆ្នាំ) /</b>					
Average Time to Refixing - "ATR" (Year)		10.63	10.13	<u>10.40</u>	10.58
<b>សមាសភាពបំណុលសាធារណៈជាប្រភេទអត្រាប្រាក់ប្រគល់ /</b>					
Share of Floating Rate to Total Public Debt		0.05%	0.20%	<u>0.47%</u>	0.57%
<b>សមាសភាពបំណុលសាធារណៈជាប្រើបិយប័ណ្ណបរទេស /</b>					
Share of Foreign Currency to Total Public Debt		100.00%	99.82%	99.59%	99.57%
					99.57%

# ប៊ិន្ទុលទាន់បានធនាគារជាតិ

Public External Debt

ពាណិជ្ជកម្ម / Table 3:

បរិយាយ / Description	សន្លឹកិចចំណុច / Debt Stock			
	Q2-2022	2022	Q1-2023	Q2-2023
<b>ក. តាមអណុញ្ញតក / A. By Creditor</b>	<b>9,743.22</b>	<b>9,971.06</b>	<b>10,259.92</b>	<b>10,671.69</b>
<b>I. ទេរកភី / Bilateral</b>	<b>6,662.18</b>	<b>6,737.44</b>	<b>6,890.78</b>	<b>6,866.66</b>
1. សមាជិកភីបច្ចើរិស / Paris Club	1,915.24	2,033.88	2,203.26	2,156.65
- បាត់បាន / France	471.08	473.64	495.86	495.45
- ជប៉ឺន / Japan	971.66	1,077.76	1,187.05	1,132.31
- អាមេរិក / Germany	-	0.22	0.23	0.70
- សាស្ត្ររាជរដ្ឋកម្ពុជា / Republic of Korea	472.50	482.26	520.12	528.19
- ផ្សេងៗទៀត / Others	-	-	-	-
2. មិនមែនសមាជិកភីបច្ចើរិស / Non-Paris Club	4,117.32	4,074.31	4,058.15	4,080.60
- ចិន / China	4,043.57	4,001.72	3,988.36	4,010.92
- ឥណទាន / India	13.62	11.14	8.92	8.92
- ថែល / Thailand	46.60	48.95	49.42	49.31
- វិោកសាធារណៈ / Vietnam	13.53	12.49	11.45	11.45
3. ចំណុលមួយគក / Old Debt	629.62	629.25	629.37	629.40
- ដែលបានដោះស្រាយចូល / Rescheduled	9.57	9.20	9.32	9.36
- ដែលកំណើងចំរចនាដោះស្រាយ / Under Negotiation	620.05	620.05	620.05	620.05
<b>II. ពហុភី / Multilateral</b>	<b>3,081.04</b>	<b>3,233.62</b>	<b>3,369.14</b>	<b>3,805.03</b>
- ធនធានអភិវឌ្ឍន៍អាសុី / ADB	1,972.21	2,051.16	2,111.05	2,227.28
- មួលទិន្នន័យបច្ចាសម្បែនអាសុី / AIF	-	-	-	10.00
- ធនធានវិនិយោគបច្ចាសម្បែនអាសុី / AIIB	5.00	6.63	20.90	33.60
- ធនធានវិនិយោគអីបិរិ / EIB	72.10	84.59	102.20	102.47
- មួលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	110.08	129.67	132.80	135.24
- មួលទិន្នន័យអភិវឌ្ឍន៍នរីក / NDF	8.07	7.91	8.30	8.23
- មួលទិន្នន័យអូបិចសម្រាប់ការអភិវឌ្ឍអនុវត្តិ / OFID	21.79	20.04	18.86	18.62
- ធនធានពិភពលោក / WB	891.79	933.63	975.02	1,269.59
- ផ្សេងៗទៀត / Others	-	-	-	-
<b>ក. តាមរូបចំណុត / B. By Currency</b>	<b>9,743.22</b>	<b>9,971.06</b>	<b>10,259.92</b>	<b>10,671.69</b>
- CNY	1,307.61	1,230.70	1,258.20	1,240.68
- EUR	668.38	682.00	723.93	725.84
- JPY	971.66	1,077.76	1,187.05	1,132.31
- KRW	405.47	407.97	442.88	444.98
- SDR	2,085.55	2,118.46	2,145.90	2,145.12
- THB	46.60	48.95	49.42	49.31
- USD	4,257.95	4,405.22	4,452.54	4,933.44

ពាក្យដីទៅ / Table 4:

ការចុះគិតប្រាក់ជាមួយតម្លៃ / Loan Signed

ជាក្រាស លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2	2022	Q1-2023	Q2-2023	Q1 to Q2
	2022				2023
ពិតានប្រចាំឆ្នាំ / Annual Ceiling (SDR)	1,600	1,600	1,700	1,700	1,700
ការខ្សោះ / Borrowing (SDR)	474.48	1,598.37	361.15	229.27	586.91
ការខ្សោះថ្មីបន្ថែមពិតានប្រចាំឆ្នាំ / Borrowing to Annual Ceiling	30%	100%	21%	13%	35%
<b>ក. តាមសេណាពាយក / A. By Creditor</b>	<b>635.59</b>	<b>2,137.83</b>	<b>488.31</b>	<b>307.62</b>	<b>787.50</b>
<b>I. ខ្សោះពីប្រជាធិបតេយ្យ / Bilateral</b>	<b>385.53</b>	<b>1,414.86</b>	<b>166.41</b>	<b>246.98</b>	<b>404.95</b>
1. សមាជិកភ្នំប៊ូតាន / Paris Club	205.94	819.08	-	246.98	246.98
- បាត់បី / France	-	20.00	-	-	-
- ជប៉ឺន / Japan	147.08	447.95	-	246.98	246.98
- សាសាហរដ្ឋក្រុង / Republic of Korea	58.87	351.13	-	-	-
- ផ្សេងៗទៀត / Others	-	-	-	-	-
2. មិនមែនសមាជិកភ្នំប៊ូតាន / Non-Paris Club	179.59	595.78	166.41	-	157.98
- ចិន / China	179.59	567.25	166.41	-	157.98
- ឥណទាន / Thailand	-	28.53	-	-	-
- ផ្សេងៗទៀត / Others	-	-	-	-	-
<b>II. ពាណិជ្ជកម្ម / Multilateral</b>	<b>250.06</b>	<b>722.96</b>	<b>321.90</b>	<b>60.65</b>	<b>382.55</b>
- ជនការអភិវឌ្ឍន៍អាមេរិក / ADB	95.00	373.00	-	-	-
- មូលនិធិហេត្តូរចនាសម្ព័ន្ធអាមេរិក / AIF	-	20.00	-	-	-
- ជនការវិនិយោគហេត្តូរចនាសម្ព័ន្ធអាមេរិក / AIIB	50.00	50.00	-	-	-
- មូលនិធិអាជីវនាគិស័យប្រជាធិបតេយ្យ (GCF)	-	12.00	-	-	-
- មូលនិធិអន្តរជាតិសញ្ញាប័ប្រជាធិបតេយ្យកសិកម្ម / IFAD	-	-	47.90	-	47.90
- មូលនិធិអាជីវនាគិស័យប្រជាធិបតេយ្យ (SCF)	-	6.00	-	-	-
- ជនការពិភពលោក / WB	105.06	261.96	274.00	60.65	334.65
- ផ្សេងៗទៀត / Others	-	-	-	-	-
<b>៩. តាមបិយប័ណ្ណ / B. By Currency</b>	<b>635.59</b>	<b>2,137.83</b>	<b>488.31</b>	<b>307.62</b>	<b>787.50</b>
- CNY	-	167.02	166.41	-	157.98
- EUR	105.06	261.96	-	-	-
- JPY	147.08	447.95	-	246.98	246.98
- KRW	58.87	351.13	-	-	-
- SDR	-	-	-	60.65	60.65
- THB	-	28.53	-	-	-
- USD	324.59	881.23	321.90	-	321.90
<b>ក. តាមវិស័យ / C. By Sector</b>	<b>635.59</b>	<b>2,137.83</b>	<b>488.31</b>	<b>307.62</b>	<b>787.50</b>
<b>I. ហេត្តូរចនាសម្ព័ន្ធ / Infrastructure</b>	<b>238.46</b>	<b>1,474.58</b>	<b>166.41</b>	<b>246.98</b>	<b>404.95</b>
- ដែកជាន់ / Transport	238.46	1,173.65	-	-	-
- ថាមពល / Energy	-	133.91	-	-	-
- បាយសាស្ត្រ / Irrigation	-	-	166.41	17.29	175.26
- ផ្ទៃតែងដែកសាក / Water Supply	-	-	-	14.49	14.49
- ផ្សេងៗទៀត / Other Infrastructures	-	167.02	-	215.19	215.19
<b>II. មិនមែនហេត្តូរចនាសម្ព័ន្ធ / Non-infrastructure</b>	<b>397.13</b>	<b>663.25</b>	<b>321.90</b>	<b>60.65</b>	<b>382.55</b>
- កសិកម្ម / Agriculture	-	121.00	47.90	-	47.90
- សុខភាពិបាល / Health	343.08	368.58	-	-	-
- អប់រំ / Education	54.05	123.66	-	-	-
- អាជីវការផ្សេងៗទៀត / Other Priorities	-	50.00	274.00	60.65	334.65

តារាងទី៥ / Table 5:

## ការចេញផ្លាស់ប្តូរកំណត់ / Disbursement

ឯកតា ÷ លានដុល្លារអាមेरិក / Unit: USD Million

បរិយាយ / Description	Q1 to Q2	2022	Q1-2023	Q2-2023	Q1 to Q2
	2022				2023
<b>ក. តាមសែដពាយក / A. By Creditor</b>	<b>825.35</b>	<b>1,345.00</b>	<b>266.76</b>	<b>647.02</b>	<b>913.78</b>
<b>I. ទេរភ័ព្ធ / Bilateral</b>	<b>476.11</b>	<b>793.37</b>	<b>137.65</b>	<b>174.61</b>	<b>312.26</b>
<b>1. សមាជិកភូប៉ូរីស / Paris Club</b>	<b>318.10</b>	<b>486.09</b>	<b>76.56</b>	<b>63.48</b>	<b>140.03</b>
- បាប៊ាន់ / France	31.30	39.29	-	0.74	0.74
- ជប់ីន / Japan	271.53	386.22	70.51	46.34	116.85
- អាជីមីម៉ែន / Germany	-	0.22	-	0.46	0.46
- សាសារណរដ្ឋកូរ៉ែង / Republic of Korea	15.26	60.36	6.04	15.94	21.98
- ផ្សេងៗទៀត / Others	-	-	-	-	-
<b>2. មិនមែនសមាជិកភូប៉ូរីស / Non-Paris Club</b>	<b>158.02</b>	<b>307.28</b>	<b>61.10</b>	<b>111.13</b>	<b>172.23</b>
- ចិន / China	155.17	301.13	60.09	107.84	167.93
- ឥណទាន / India	-	0.17	0.17	-	0.17
- ថែង / Thailand	2.84	5.98	0.84	3.29	4.13
- ផ្សេងៗទៀត / Others	-	-	-	-	-
<b>II. ពហុភ័ព្ធ / Multilateral</b>	<b>349.24</b>	<b>551.63</b>	<b>129.11</b>	<b>472.41</b>	<b>601.52</b>
- ដនាគារអភិវឌ្ឍន៍អាសុី / ADB	125.89	238.31	66.15	139.98	206.12
- មូលទិន្នន័យបច្ចាសម្ព័ន្ធអាសុី / AIF	-	-	-	10.00	10.00
- ដនាគារវិនិយោគបច្ចាសម្ព័ន្ធអាសុី / AIIB	-	1.63	14.27	12.70	26.97
- ដនាគារវិនិយោគអីរីប / EIB	-	13.00	14.10	-	14.10
- មូលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម / IFAD	9.19	29.83	2.53	3.80	6.32
- ដនាគារពិភពលោក / WB	214.16	268.86	32.06	305.94	338.00
- ផ្សេងៗទៀត / Others	-	-	-	-	-
<b>ក. តាមសំយោះ / B. By Sector</b>	<b>825.35</b>	<b>1,345.00</b>	<b>266.76</b>	<b>647.02</b>	<b>913.78</b>
<b>I. ហេត្តរចនាសម្ព័ន្ធ / Infrastructure</b>	<b>397.00</b>	<b>862.18</b>	<b>194.52</b>	<b>289.32</b>	<b>483.84</b>
- ដឹកជញ្ជូន / Transport	182.59	446.71	77.35	138.32	215.67
- ថាមពល / Energy	74.53	105.36	17.94	52.41	70.35
- បាកាសាប្បី / Irrigation	86.73	138.45	19.66	65.29	84.95
- ផ្ទៃផ្ទើសទីកសិកម្ម / Water Supply	20.26	68.66	29.32	8.59	37.91
- ផ្សេងៗទៀត / Other Infrastructures	32.89	103.00	50.26	24.72	74.98
<b>II. មិនមែនហេត្តរចនាសម្ព័ន្ធ / Non-infrastructure</b>	<b>428.35</b>	<b>482.82</b>	<b>72.24</b>	<b>357.69</b>	<b>429.94</b>
- កសិកម្ម / Agriculture	3.28	5.72	0.61	0.59	1.20
- សុខភាព / Health	165.86	169.00	52.28	2.10	54.38
- អប់រំ / Education	18.46	52.04	13.77	18.25	32.02
- អាជីវកម្មផ្សេងៗទៀត / Other Priorities	240.76	256.05	5.59	336.74	342.33

តារាងទី៦ / Table 6:

## គាយទូទាស់សេវាចំណុច / Debt Service Payment

ឯកតា ÷ លានដុល្លារអាមេរិក / Unit: USD Million

ផ្គាល់យក / Creditor	Q1 to Q2 2022		2022		Q1-2023		Q2-2023		Q1 to Q2 2023	
	P	I	P	I	P	I	P	I	P	I
<b>I. ទេរកពី / Bilateral</b>	<b>117.37</b>	<b>37.75</b>	<b>263.81</b>	<b>81.72</b>	<b>110.04</b>	<b>32.43</b>	<b>29.85</b>	<b>7.92</b>	<b>139.89</b>	<b>40.35</b>
<b>1. សមាជិកភូប៊ីរីស / Paris Club</b>	11.03	2.46	21.95	4.73	6.92	0.32	7.19	2.16	14.11	2.48
- បាត់ង់បាត់ / France	0.97	1.48	3.19	3.05	0.94	0.04	2.95	1.78	3.89	1.83
- ជីបុន / Japan	6.44	0.61	11.90	0.83	4.99	0.13	1.82	0.13	6.81	0.26
- អាលីម៉ែង / Germany	-	0.04	-	0.08	-	-	-	0.04	-	0.04
- សាធារណរដ្ឋក្រុង / Republic of Korea	3.62	0.33	6.85	0.77	0.99	0.15	2.42	0.20	3.41	0.35
<b>2. មិនមែនសមាជិកភូប៊ីរីស / Non-Paris Club</b>	<b>106.03</b>	<b>35.15</b>	<b>241.27</b>	<b>76.74</b>	<b>102.80</b>	<b>32.04</b>	<b>22.66</b>	<b>5.70</b>	<b>125.46</b>	<b>37.74</b>
- ចិន / China	100.20	34.53	230.25	75.55	98.44	31.63	21.27	5.51	119.71	37.15
- ឥណទាន / India	3.19	0.16	5.83	0.27	2.39	0.00	-	0.09	2.39	0.09
- ថែម / Thailand	1.59	0.36	3.10	0.71	0.93	0.31	1.38	0.10	2.31	0.41
- វិក្សណាម / Vietnam	1.04	0.11	2.08	0.21	1.04	0.10	-	-	1.04	0.10
<b>3. បិណ្ឌុលមនេរកដែលបានដោះស្រាយឲ្យ / Rescheduled Old Debt</b>	0.31	0.13	0.60	0.25	0.33	0.06	-	0.06	0.33	0.12
<b>II. កម្ពុជា / Multilateral</b>	<b>44.98</b>	<b>13.41</b>	<b>91.60</b>	<b>27.10</b>	<b>29.91</b>	<b>8.20</b>	<b>21.18</b>	<b>7.55</b>	<b>51.10</b>	<b>15.75</b>
- ធនាគារអភិវឌ្ឍន៍អាមេរិក / ADB	31.80	9.40	63.74	18.64	20.34	5.82	13.72	4.07	34.06	9.89
- ធនាគារនិរិយាណហេដ្ឋាបាបាទាសម្ប័ន្ធអាមេរិក / AIIB	-	0.08	-	0.32	-	0.32	-	-	-	0.32
- ធនាគារនិរិយាណអីរ៉ូប / EIB	-	0.17	-	0.47	-	-	-	0.86	-	0.86
- មួលទិន្នន័យជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម /	0.97	0.40	1.90	0.82	0.13	0.15	0.83	0.37	0.96	0.52
- មួលទិន្នន័យអភិវឌ្ឍន៍ខេត្តការកណ្តាល / NDF	0.10	0.03	0.19	0.06	-	-	0.10	0.03	0.10	0.03
- មួលទិន្នន័យបិចសម្រាប់ការអភិវឌ្ឍអនុវត្តិ /	1.75	0.28	3.50	0.54	1.19	0.21	0.23	0.03	1.42	0.24
- ធនាគារពិភពលោក / WB	10.37	3.05	22.25	6.25	8.25	1.70	6.31	2.19	14.56	3.89
- ផ្សេងៗទៀត / Others	-	-	-	-	-	-	-	-	-	-
<b>សរុប / Total</b>	<b>162.35</b>	<b>51.16</b>	<b>355.41</b>	<b>108.82</b>	<b>139.95</b>	<b>40.63</b>	<b>51.03</b>	<b>15.46</b>	<b>190.99</b>	<b>56.09</b>

កំណត់សម្រាប់ / Technical Notes:

P: ប្រាក់ដើម / Principal

I: ការប្រាក់ និងកំណត់សម្រាប់ / Interest and other fee

បំណុលនៅបានដោយក្នុងប្រព័ន្ធនេះ

Public Domestic Debt

តារាងទី 7 / Table 7:

## ចំណុចសាធារណៈអគ្គន៍រដ្ឋប្រជាស / Public Domestic Debt

ឯកតាដែលត្រូវមានអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2022	2022	Q1-2023	Q2-2023	Q1 to Q2 2023
ក. សង្ឃឹមិចំណុល / A. Debt Stock	-	17.51	42.45	46.51	46.51
I. ខែ:ពេលវិទ្យា / Short-term	-	17.51	23.70	24.24	24.24
- ១ ឆ្នាំ / 1-yr	-	17.51	23.70	24.24	24.24
II. ខែ:ពេលវិទ្យា / Long-term	-	-	18.75	22.28	22.28
- ២ ឆ្នាំ / 2-yr	-	-	17.76	18.40	18.40
- ៣ ឆ្នាំ / 3-yr	-	-	0.99	1.94	1.94
- ៥ ឆ្នាំ / 5-yr	-	-	-	1.94	1.94
៩. ការបង់បញ្ជីរាយកម្មុលប្រត្រដូរ / Government Securities Issuance	-	17.51	24.67	4.84	29.06
I. ខែ:ពេលវិទ្យា / Short-term	-	17.51	5.92	0.97	6.78
- ១ ឆ្នាំ / 1-yr	-	17.51	5.92	0.97	6.78
II. ខែ:ពេលវិទ្យា / Long-term	-	-	18.75	3.87	22.28
- ២ ឆ្នាំ / 2-yr	-	-	17.76	0.97	18.40
- ៣ ឆ្នាំ / 3-yr	-	-	0.99	0.97	1.94
- ៥ ឆ្នាំ / 5-yr	-	-	-	1.94	1.94
គ. ការទទួលបានសេវាប័ណ្ណល / C. Debt Service	-	-	0.10	0.18	0.29
- P: ប្រាក់ដើម / Principal	-	-	-	-	-
- I: ការប្រាក់ / Interest	-	-	0.10	0.18	0.29

ការផ្តល់ឥណទាននៃបច្ចេកទេស

Government Lending

ពាក្យទី ៨ / Table 8:

## គម្រោងសំណងជាមួយនៃរដ្ឋ / Government Lending

ឯកតា ÷ លានអូនាគារអាមេរិក / Unit: USD Million

បរិយាយ / Description	Q1 to Q2 2022	2022	Q1-2023	Q2-2023	Q1 to Q2 2023
<b>ក. សាច់ដុល្លារ / A. Debt Stock</b>					
I. តាមប្រភពពិរញ្ញាប្រធាន / By Source of Fund	<b>2,069.07</b>	<b>2,158.85</b>	<b>2,204.13</b>	<b>2,226.10</b>	<b>2,226.10</b>
- ការផ្តល់ឥណទានផ្ទាល់ / Lending	443.15	465.21	465.21	548.24	548.24
- ការផ្តល់ឥណទានបន្ទី / On-lending	1,625.92	1,693.65	1,738.93	1,677.85	1,677.85
II. តាមតណាយឱ្យ / By Debtor	<b>2,069.07</b>	<b>2,158.85</b>	<b>2,204.13</b>	<b>2,226.10</b>	<b>2,226.10</b>
- វិស័យសាធារណៈ / Public Sector	<b>2,069.07</b>	<b>2,158.85</b>	<b>2,204.13</b>	<b>2,223.10</b>	<b>2,223.10</b>
- វិស័យនកជន / Private Sector	-	-	-	3.00	3.00
<b>ខ. ការផ្តល់ឥណទាន / B. Lending and On-lending</b>	-	<b>46.23</b>	-	<b>660.08</b>	<b>660.08</b>
- វិស័យសាធារណៈ / Public Sector	-	46.23	-	660.08	660.08
- វិស័យនកជន / Private Sector	-	-	-	-	-
<b>គ. ការដែលចែកចាយ / C. Disbursement</b>	<b>108.30</b>	<b>208.37</b>	<b>37.03</b>	<b>115.78</b>	<b>152.82</b>
- វិស័យសាធារណៈ / Public Sector	<b>108.30</b>	<b>208.37</b>	<b>37.03</b>	<b>112.78</b>	<b>149.82</b>
- វិស័យនកជន / Private Sector	-	-	-	3.00	3.00
<b>ឃ. ការប្រមូលចំណុលសេវាបណ្ឌ / E. Debt Service Collection</b>	<b>22.05</b>	<b>44.20</b>	<b>10.30</b>	<b>95.10</b>	<b>105.40</b>
- វិស័យសាធារណៈ / Public Sector	<b>22.05</b>	<b>44.20</b>	<b>10.30</b>	<b>95.10</b>	<b>105.40</b>
+ ប្រាក់ដើម / Principal	5.58	10.75	3.69	67.52	71.21
+ ការប្រាក់ និងកម្មដៃ / Interest and other fees	16.47	33.45	6.62	27.58	34.19
- វិស័យនកជន / Private Sector	-	-	-	-	-
+ ប្រាក់ដើម / Principal	-	-	-	-	-
+ ការប្រាក់ និងកម្មដៃ / Interest and other fees	-	-	-	-	-

ការព្យាយក

Projections

ពាក្យដីទី 9 / Table 9:

**ត្រូវការណ៍គារទូទាត់សេវាប័ណ្ណនគ្គរបៀបចំណែនក្នុងប្រជាសម្រាប់ខែ តាមរឿយប័ណ្ណ នូវឆ្នាំ២០២៣ / Projections of Monthly External Debt Service Payment by Currency in 2023**

លាក់តារា / Unit: Million

រឿយប័ណ្ណ / Currency	មករា / Jan	កុម្ភៈ / Feb	មិថុនា / Mar	មេសា / Apr	ឧសភា / May	មិថុនា / Jun	កក្កដា / Jul	សីហា / Aug	កញ្ចា / Sep	តុលា / Oct	វិច្ឆិកា / Nov	ធ្នូ / Dec	សរុប / Total
CNY	-	102.04	169.28	-	2.28	-	101.26	-	170.40	20.00	-	52.00	<b>617.26</b>
EUR	-	0.36	0.92	2.77	2.47	0.29	-	-	1.14	1.48	2.78	0.96	<b>13.17</b>
JPY	187.84	460.95	17.43	253.11	4.34	-	305.45	-	406.06	27.99	252.03	-	<b>1,915.19</b>
KRW	-	1,409.19	-	2,443.16	997.76	-	554.46	-	1,225.31	-	2,438.71	999.36	<b>10,067.96</b>
SDR	7.80	7.67	11.24	10.53	5.72	1.81	7.68	-	8.01	13.07	10.92	5.90	<b>90.36</b>
THB	-	1.47	41.21	25.81	-	25.14	-	-	-	56.84	-	-	<b>150.48</b>
USD	57.88	21.73	16.70	0.17	1.44	28.00	75.85	0.01	17.51	1.21	0.45	1.77	<b>222.72</b>

**កំណត់សម្ងាត់ / Technical Notes:**

- ទិន្នន័យពីខែមករា ដល់ខែកញ្ចា នឹងខែចុះការ ពីទិន្នន័យពីការផ្តល់ស្ថាបន្ទូន / The data from January to July 2023 are actual

តារាងទី ១០ / Table 10 :

ក្សោនអនុលែងចំណុចខោចាប់ខ្លួនប្រចាំឆ្នាំ / Projections of Public External Debt

ដុកធានា / លានដុល្លារអាមេរិក / Unit: USD Million

បរិយាយ / Description	2023	2024	2025	2026
I. ពិធាននៃការខ្ចោះ / Borrowing Ceiling	1700 SDR Million	1700 SDR Million	1800 SDR Million	2000 SDR Million
	2,281.00	2,281.00	2,415.18	2,683.54
II. ការដកសាក់ប្រចាំឆ្នាំ / Disbursement	1,606.14	1,519.65	1,579.03	1,555.72
III. ការទូទាត់សេវាប័ណ្ណល / Debt Service Payment <sup>(1)</sup>	489.98	604.46	697.67	777.65
- ប្រចាំថ្ងៃ / Principal	378.89	443.97	524.17	587.03
- ការប្រចាំថ្ងៃ និងកំម្មផ្សេងៗ / Interest and Other Fees	111.10	160.49	173.50	190.62
IV. ស្ថិតិមិន្តូលរហ័្តីប្រចាំឆ្នាំ / Public External Debt Stock <sup>(2)</sup>	11,198.31	12,273.99	13,328.85	14,297.54

កំណត់សម្រាប់ / Technical Notes:

(1)- គិតបញ្ចប់ទាំងការទូទាត់សេវាប័ណ្ណលនៃប័ណ្ណលមរកដែលបានដោះស្រាយឡើង / Rescheduled old debts are included in the debt service payment.

(2)- គិតបញ្ចប់ទាំងស្ថិតិមិន្តូលមរក (ដែលបានដោះស្រាយឡើង និងកំណើនចរចាប់ដោះស្រាយ) / Old debts (rescheduled and under negotiation) are included in the outstanding.

သံတွေ့န ၃

ပြနာလွှာ


Chapter 3

Graphs


## ក្រប្លែង 1 / Graph 1:

### ការពិនិត្យភាពលម័ណ្ឌុជ / Debt Sustainability Analysis (DSA)


៩.១. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈសរុបដោយបន្ទីរ និងសស /  
1.1. PV of Total Public Debt to GDP




៩.២. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ និងសស /  
1.2. PV of PPG External Debt to GDP




៩.៣. តម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ការតំឡែ /  
1.3. PV of PPG External Debt to Exports



៩.៤. សេវាបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ការតំឡែ /  
1.4. PPG External Debt Service to Exports



៩.៥. សេវាបំណុលសាធារណៈក្រប្រទេសដោយបន្ទីរ ចំណួលមិនាតាតិ /  
1.5. PPG External Debt Service to Revenue



— អនុបាត់គោល / Threshold

— មូលដ្ឋាន / Baseline

— ប្រវត្តិសាស្ត្រ / Historical

— ជំនួយសម្រាប់បន្ទីរ / Most extreme shock


### កំណត់សម្ងាត់ / Technical Notes:

PPG: Public and Publicly Guaranteed

ក្រប្លើខែ / Graph 2:

ក្រសាន្តការណូជាត់នៃអចលុយប្រចាំឆ្នាំដោយផ្ទេរលិខិតមិន្តុយត្រីមិន្តុយត្រីហាសិល នៅឆ្នាំ២០២៣ /


Redemption Profile based on Debt Stock as of End-Q2 2023



ប្រព័ន្ធឌាន / Graph 3:

ក្សារណ៍នគរបាលខ្លួនសេវាទម្ចោលប្រចាំខែឆ្នាំ២០២៣-២០៣៧ /

Projections of Monthly Debt Service Payment for 2023-2037



**ការសម្រេចនៅទីតាំងខាងក្រោម**

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  
អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងក្រប់គ្រងបំណុល  
នាយកដ្ឋានក្រប់គ្រងសេវាបំណុល  
ផ្លូវលេខ ៩២, សង្កាត់ពូកែវ, ខណ្ឌដៀរពេញ, រាជធានីភ្នំពេញ  
អ៊ីម៉ែល: ddm@mef.gov.kh

**Contact Details:** Ministry of Economy and Finance  
General Department of International Cooperation and Debt Management  
Department of Debt Service Management  
St.92, Sangkat Wat Phnom, Khan Daun Penh, Phnom Penh  
E-mail: ddm@mef.gov.kh

